



ចំនុចសំខាន់៖ ព័ត៌មានងាយរងគ្រោះអំពីសេវាកម្មរបស់អ្នក។

HOME AND COMMUNITY SERVICES (HCS)
AREA AGENCY ON AGING (AAA)

សេចក្តីជូនដំណឹងអំពីសេវាកម្មនៃ

កម្មវិធីការផ្លាស់ប្តូរ **Medicaid**

Medicaid Transformation Project Service Notice

Client Name and Address

កាលបរិច្ឆេទនៃសេចក្តីជូនដំណឹង៖

សេចក្តីសង្ខេបនៃសេវាកម្ម

សេចក្តីជូនដំណឹងនេះប្រាប់អ្នកអំពីសេវាកម្មរបស់អ្នក។ វាក៏ប្រាប់អ្នកអំពីសិទ្ធិប្តឹងឧទ្ធរណ៍របស់អ្នកផងដែរ។

អានព័ត៌មានលម្អិតខាងក្រោម។ អ្នកអាចត្រូវការការចាត់វិធានការ។

AAA កំពុងចាត់វិធានការខាងក្រោមអំពីសេវាកម្ម ឬការស្នើសុំសេវាកម្មរបស់អ្នក។ សកម្មភាពខាងក្រោមនឹងចូលជាធរមាននៅ រហូតដល់ ។

ជំហាន	កម្មវិធី	សកម្មភាព	ឯកតា	ចំនួន

សកម្មភាពនេះកំពុងចាត់ការតាមសមត្ថកិច្ចខាងក្រោម៖

WAC 388-106-19 _____

ផ្សេងទៀត៖ _____

ប្រសិនបើអ្នកមិនយល់ស្របតាមចំណាត់ការ ហើយចង់ប្តឹងឧទ្ធរណ៍ អ្នកត្រូវការដឹង៖

- ចៅក្រមច្បាប់រដ្ឋបាលនឹងព្យួរឧទ្ធរណ៍របស់អ្នក។
- អ្នកមានពេល 90 ថ្ងៃពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះក្នុងការប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះ។
- អ្នកអាចស្នើសុំសវនាការមួយដោយទាក់ទងអ្នកគ្រប់គ្រងករណីរបស់អ្នក។ ពួកគេក៏អាចផ្តល់នូវព័ត៌មានបន្ថែមអំពីដំណើរការនៃបណ្តឹងឧទ្ធរណ៍នេះផងដែរ។
ព័ត៌មានអំពីបណ្តឹងឧទ្ធរណ៍

តើវាអាចគិតថ្លៃពីខ្ញុំអ្វីមួយដែរទេ បើខ្ញុំប្តឹងឧទ្ធរណ៍លើការលុបចោល ឬការកាត់បន្ថយនៃសេវាកម្ម និងបើខ្ញុំចាញ់សវនាការ?

- អ្នកអាចត្រូវបង់ថ្លៃសេវាកម្មដែលអ្នកទទួលបានខណៈពេលកំពុងរង់ចាំសេចក្តីសម្រេចសវនាការទៅ DSHS វិញ។ ចំនួននេះអាចមិនលើសពីអ្វីដែល 60 ថ្ងៃនៃសេវាកម្មគិតថ្លៃ DSHS ឡើយ។
- កំណត់សម្គាល់ពិសេសអំពីអត្ថប្រយោជន៍វេជ្ជសាស្ត្រ៖ បើសេវាកម្មទាំងនេះនឹងបញ្ចប់ ដោយសារតែអត្ថប្រយោជន៍វេជ្ជសាស្ត្របានបញ្ចប់ អ្នកអាចត្រូវតែបង់សង DSHS វិញនូវសេវាកម្មដែលគិតថ្លៃពីថ្ងៃដែលសេវាវេជ្ជសាស្ត្ររបស់អ្នកបានបញ្ចប់។

តើសិទ្ធិរបស់ខ្ញុំមានអ្វីខុសចុះមុនពេល ឬនៅពេលសវនាការ?

- អ្នកអាចឱ្យនរណាម្នាក់តំណាងអ្នក។
- គ្មាននរណាម្នាក់ពី DSHS អាចតំណាងឱ្យអ្នកបានឡើយ។
- ជំនួយផ្នែកច្បាប់ឥតគិតថ្លៃអាចរកបាន។ ហៅទូរស័ព្ទទៅ 1-888-201-1014 សម្រាប់ព័ត៌មានបន្ថែម។
- DSHS នឹងមិនបង់ឱ្យនរណាម្នាក់ដែលត្រូវតំណាងឱ្យអ្នកឡើយ។
- អ្នកអាចក្រឡេកមើលលើឯកសារ DSHS របស់អ្នក។
អ្នកអាចមានច្បាប់ចម្លងឥតគិតថ្លៃនៃឯកសារ DSHS របស់អ្នក បើអ្នកស្នើសុំ។
- DSHS មិនអាចផ្តល់ឱ្យអ្នកនូវព័ត៌មានឯកជនអំពីអតិថិជនដទៃ។
- ពេលខ្លះ DSHS មិនអាចផ្តល់ព័ត៌មានដល់អ្នកដែលត្រូវបានការពារដោយច្បាប់។
- អ្នកនឹងទទួលបានទទួលច្បាប់ចម្លងនៃព័ត៌មានទាំងអស់ដែល DSHS បានប្រើដើម្បីធ្វើការសម្រេចចិត្ត។
- អ្នកអាចស្នើឱ្យចៅក្រមមើលឯកសារណាមួយដែលអ្នកមាន។
- អ្នកអាចផ្តល់កសិណនៅសវនាការ។
- អ្នកអាចមានសាក្សីផ្តល់កសិណនៅសវនាការ។
- អ្នកអាចសួរសំណួរផ្សេងៗទៅសាក្សី DSHS បាន។

ឈ្មោះរបស់អ្នកគ្រប់គ្រងករណី	លេខទូរស័ព្ទ ()	អាសយដ្ឋានអ៊ីម៉ែល
អាសយដ្ឋានរបស់អ្នកគ្រប់គ្រងករណី		